

ANGÉLICA INFANTE-GREEN
ស្នងការ

JAVIER MONTAÑEZ
អគ្គនាយក



សេវាអាហារនៅមណ្ឌលសិក្សាធិការសាធារណៈ Providence
379 Washington Street
Providence, RI 02903
ទូរស័ព្ទ៖ 401.456.9311
ទូរសារ៖ 401.456.9314
www.providenceschools.org

ថ្ងៃទី 29 ខែសីហា ឆ្នាំ 2022

ជូនចំពោះមាតាបិតា / អាព្យាបាលជាទីគោរព

យើងមានសេចក្តីសោមនស្សរីករាយក្នុងការជម្រាបជូនអ្នកថា សាលាសាធារណៈ Providence នឹងចូលរួមក្នុងដំបូងដែលមានសម្រាប់សាលារៀនជាផ្នែកនៃកម្មវិធីអាហារថ្ងៃត្រង់ និងអាហារពេលព្រឹករបស់សាលាជាតិ ដែលហៅថា ការផ្តល់សិទ្ធិទទួលបានសហគមន៍ (CEP) សម្រាប់ឆ្នាំសិក្សា 2022-2023 ។

សិស្សទាំងអស់ដែលបានចុះឈ្មោះក្នុងសាលារបស់យើងមានសិទ្ធិទទួលបានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ដែលមានសុខភាពល្អនៅសាលាដោយមិនគិតថ្លៃដល់គ្រួសាររបស់អ្នកជារៀងរាល់ថ្ងៃនៃឆ្នាំសិក្សា 2022-2023 ។

យើងសូមស្នើសុំឱ្យអ្នកបំពេញ និងចុះហត្ថលេខាលើការស្នងមតិប្រាក់ចំណូលគ្រួសារ ដែលចាំបាច់សម្រាប់គោលបំណងរដ្ឋបាល មិនមែនដើម្បីកំណត់សិទ្ធិទទួលបាននោះទេ។ ការស្នងមតិនេះអនុញ្ញាតឱ្យសាលារៀនរបស់យើងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីបន្ថែមរបស់រដ្ឋ និងសហព័ន្ធផ្សេងៗដូចជា Title IA, At Risk (31a), Title II A, E-Rate ជាដើម។ ការស្នងមតិនេះមានសារៈសំខាន់ក្នុងការកំណត់ចំនួនប្រាក់ដែលសាលារបស់យើងទទួលបានពីកម្មវិធីបន្ថែមផ្សេងៗ។ យើងសូមស្នើសុំឱ្យអ្នកបំពេញ និងដាក់បញ្ជូនវាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ព័ត៌មានទាំងអស់នៅលើការស្នងមតិដែលបានដាក់បញ្ជូនត្រូវបានរក្សាការសម្ងាត់។ បើគ្មានជំនួយពីអ្នកទេ សាលារៀនរបស់យើងមិនអាចប្រើប្រាស់ឱ្យបានអតិបរមានៃមូលនិធិរដ្ឋ និងសហព័ន្ធដែលមាននោះទេ។

ប្រសិនបើអ្នកមានចម្ងល់ផ្សេងៗ សូមទាក់ទងការិយាល័យសេវាកម្មអ្នកបំពេញអាហារតាមលេខ (401) 456-9311 ។

ដោយក្តីគោរពរាប់អាន

នាយកដ្ឋានសាលារៀនព្រឹទ្ធិ

និយោជកដែលផ្តល់ឱកាសស្នើសុំការងារ។ ខ្លះអាចមានសាលារៀន Providence មិនទាំងស្រុងដែលមានសិទ្ធិទទួលបានសេវា អាជ្ញា អាទ សាលា ទំនេរសេវា អត្តសញ្ញាណប័ណ្ណប្រយោជន៍ ឬការបញ្ចូលអត្តសញ្ញាណប័ណ្ណប្រយោជន៍ ដើម្បីកំណត់សាលាសិក្សា ព័ត៌មានប្រសិទ្ធភាព ឬស្ថានភាពអតិថិជន។ ទូរស័ព្ទ។
មណ្ឌលសិក្សាធិការសាធារណៈ Providence នឹងរៀនចម្បងពីការដាក់ទុនក្នុងការអប់រំយុវជននៅទីក្រុង។ របស់កម្ម៖ មណ្ឌលសិក្សាធិការសាធារណៈ Providence នឹងរៀនចម្បងពីស្នូលទទួលបាននិយមនៅក្នុងមហាវិទ្យាល័យ និងសាលាសិក្សាសិក្សាសិក្សា និងក្នុងក្រុងដើរដៃដៃឱ្យបានល្អប្រសើរ។

ការស្ទង់មតិលើប្រាក់ចំណូលគ្រួសាររបស់សាលាសាធារណៈ Providence

ឆ្នាំសិក្សា 2022-2023

សូមបំពេញការស្ទង់មតិខាងក្រោម បន្ទាប់មកចុះហត្ថលេខា ហើយផ្ញើត្រឡប់ទៅសាលារបស់កូនអ្នក។

ផ្នែកទី I: តើកុមារណាខ្លះរស់នៅក្នុងផ្ទះរបស់អ្នក?					
បញ្ជីឈ្មោះកុមារ នៅក្នុងសាលា (K ដល់ថ្នាក់ទី 12)			ឈ្មោះសាលា	កម្រិតថ្នាក់	កូនចិញ្ចឹម? បាទ/ចាស ឬ ទេ
នាមត្រកូល	អនុវិទ្យាល័យ	នាមខ្លួន			
1.					
2.					
3.					
4.					
5.					
6.					

ផ្នែកទី II: តើមានមនុស្សប៉ុន្មាននាក់នៅក្នុងផ្ទះរបស់អ្នក?

កូនរង្វង់ចំនួនមនុស្សនៅក្នុងផ្ទះរបស់អ្នក៖ 1 2 3 4 5 6 7 8 ផ្សេងទៀត _____

**ផ្នែកទី III: តើមាននរណាម្នាក់នៅក្នុងផ្ទះរបស់អ្នកទទួលបានអត្ថប្រយោជន៍ SNAP ឬ RI Works ឬទេ?
បើបាទ/ចាស សូមបំពេញខាងក្រោម។ បន្ទាប់មករំលងទៅ ផ្នែកទី V**

តើមានសមាជិកណាម្នាក់ក្នុងផ្ទះរបស់អ្នកទទួលបានអត្ថប្រយោជន៍ SNAP ឬ RI Works ឬទេ?
បើបាទ/ចាស សរសេររបស់គេ៖
ឈ្មោះ៖ _____ និងលេខករណី៖ _____

**ផ្នែកទី IV: តើអ្នកណាមានចំណូលនៅក្នុងផ្ទះរបស់អ្នក? (ប្រសិនបើអ្នករាយឈ្មោះ និងលេខករណីនៅខាងលើ
សូមរំលងផ្នែកនេះ)**

ប្រាក់ចំណូលសរុបក្នុងផ្ទះ និងថាតើវាត្រូវបានទទួលពីកញ្ចប់ប៉ុណ្ណា៖

រាយបញ្ជីសមាជិកក្នុងផ្ទះ	ចំនួនទឹកប្រាក់ប្រសិនបើទទួលបានម្តងក្នុងមួយសប្តាហ៍	ចំនួនទឹកប្រាក់ប្រសិនបើទទួលបានពីរដងក្នុងមួយខែ	ចំនួនទឹកប្រាក់ប្រសិនបើទទួលបានរៀងរាល់ 2 សប្តាហ៍	ចំនួនទឹកប្រាក់ប្រសិនបើទទួលបានម្តងក្នុងមួយខែ	ចំនួនទឹកប្រាក់ប្រសិនបើទទួលបានម្តងក្នុងមួយឆ្នាំ
1..	\$	\$	\$	\$	\$
2.	\$	\$	\$	\$	\$
3.	\$	\$	\$	\$	\$
4.	\$	\$	\$	\$	\$
5.	\$	\$	\$	\$	\$
ប្រាក់ចំណូលផ្សេងទៀតទាំងអស់	\$	\$	\$	\$	\$

ផ្នែកទី V: សញ្ញាសម្រាប់មនុស្សពេញវ័យ

ខ្ញុំសន្យាថាព័ត៌មានដែលបានផ្តល់នេះគឺពិត។ ខ្ញុំបានដាក់ហត្ថលេខាប្រាក់ចំណូលទាំងអស់។

កាលបរិច្ឆេទ _____ ចុះហត្ថលេខាក្នុងនាមជាសមាជិកគ្រួសារពេញវ័យ _____ សរសេរឈ្មោះរបស់អ្នកនៅទីនេះ:

អាសយដ្ឋានគ្រួសារ (លេខផ្ទះ ផ្លូវ ទីក្រុង រដ្ឋ) _____ លេខទូរសព្ទ ឬ _____ លេខទូរសព្ទ

1. តើខ្ញុំគ្រប់គ្រងបញ្ហាខ្លះនៅក្នុង "ទំហំផ្ទះ"?

- រួមបញ្ចូលខ្លួនអ្នក និងមនុស្សទាំងអស់ដែលរស់នៅក្នុងផ្ទះរបស់អ្នក ដែលចូលរួមចំណែកប្រាក់ចំណូល និងការចំណាយ។
 - នេះអាចរាប់បញ្ចូលទាំងកុមារ កូនចិញ្ចឹម ជីដូនជីតា សាច់ញាតិផ្សេងទៀត ឬមិត្តភក្តិដែលរស់នៅជាមួយអ្នក។

2. តើត្រូវរាប់បញ្ចូលអ្វីខ្លះនៅក្នុង "ប្រាក់ចំណូលក្នុងផ្ទះសរុប"?

- **ប្រាក់ចំណូលសរុបពីការងារ:**
 - ប្រាក់ចំណូលសរុបគឺជាចំនួនទឹកប្រាក់ដែលទទួលបានមុនពេលបង់ពន្ធ ហើយការកាត់កងផ្សេងទៀតត្រូវបានដកចេញពីប្រាក់ចំណូលរបស់អ្នក - វាមិនមែនជាប្រាក់ "យកទៅផ្ទះ" របស់អ្នកទេ!
 - ប្រាក់ចំណូលសរុបជាធម្មតាអាចឃើញនៅលើចុងសន្លឹកប្រាក់ខែរបស់អ្នក។
 - ប្រាក់ចំណូលសុទ្ធក្នុងត្រូវបានរាយសម្រាប់អាជីវកម្មផ្ទាល់ខ្លួន កសិដ្ឋាន ឬប្រាក់ចំណូលផ្តល់ប៉ុណ្ណោះ។
- **RI Works, ជំនួយកុមារ, សោធនភាពអាហារកិច្ច**
- **ប្រាក់សោធនភាពនិរន្តរ៍ ការចូលនិរន្តរ៍ របបសន្តិសុខសង្គម ប្រាក់ចំណូលសន្តិសុខបន្ថែម (SSI) អត្ថប្រយោជន៍អតីតយុទ្ធជន (អត្ថប្រយោជន៍ VA) និងអត្ថប្រយោជន៍ពិការភាព**
- **ប្រាក់ឧបត្ថម្ភសម្រាប់លំនៅឋានយោធា និងប្រាក់លើកទឹកចិត្តបេសកកម្មនៅសមរក្ខមី:**
 - រួមបញ្ចូលប្រាក់ឧបត្ថម្ភលំនៅឋានក្រៅមូលដ្ឋាន។
- **ប្រាក់ចំណូលផ្សេងទៀតទាំងអស់:**
 - សំណងរបស់កម្មករ
 - អត្ថប្រយោជន៍អត់ការងារធ្វើ ឬកូដកម្ម
 - ការរួមចំណែកទៀងទាត់ពីមនុស្សដែលមិនរស់នៅក្នុងគ្រួសាររបស់អ្នក និង
 - ប្រាក់ចំណូលផ្សេងទៀតដែលទទួលបាន។
- **មិនត្រូវរាប់បញ្ចូលប្រាក់ចំណូលពី:**
 - WIC
 - អត្ថប្រយោជន៍អប់រំសហព័ន្ធ និង
 - ការបង់ប្រាក់ចិញ្ចឹមដែលទទួលបានដោយគ្រួសាររបស់អ្នក។
 - ការផ្តល់ផ្តើមលំនៅឋានឯកជនរបស់យោធា ឬប្រាក់លើកទឹកចិត្តបេសកកម្មនៅសមរក្ខមី

ប្រាក់បន្ថែមម៉ោង: រួមបញ្ចូលប្រាក់បន្ថែមម៉ោង ប្រសិនបើអ្នកទទួលបានវាជាប្រចាំប៉ុណ្ណោះ។

តើអ្នកបានបាត់បង់ការងារថ្មីនេះទេ? បញ្ចូលលេខសូន្យសម្រាប់ប្រាក់ចំណូល

3. តើខ្ញុំរាយបញ្ជីប្រាក់ចំណូលដោយរបៀបណា ប្រសិនបើមនុស្សមួយចំនួនទទួលបានប្រាក់ចំណូលប្រចាំសប្តាហ៍ ឬពីរដងក្នុងមួយខែ ឬរៀងរាល់ 2 សប្តាហ៍ ប្រចាំខែ ឬម្តងក្នុងមួយឆ្នាំ?

ខាងក្រោមជាឧទាហរណ៍មួយចំនួនអំពីរបៀបរាយបញ្ជីប្រាក់ចំណូលនៅផ្នែកខាងមុខនៃការស្ទង់មតិនេះ:					
រាយបញ្ជីសមាជិក ក្នុងផ្ទះដែលមាន ប្រាក់ចំណូល:	ចំនួនទឹកប្រាក់ប្រសិនបើទទួលបានម្តងក្នុងមួយសប្តាហ៍	ចំនួនទឹកប្រាក់ប្រសិនបើទទួលបានពីរដងក្នុងមួយខែ	ចំនួនទឹកប្រាក់ប្រសិនបើទទួលបានរៀងរាល់ 2 សប្តាហ៍	ចំនួនទឹកប្រាក់ប្រសិនបើទទួលបានម្តងក្នុងមួយខែ	ចំនួនទឹកប្រាក់ប្រសិនបើទទួលបានម្តងក្នុងមួយឆ្នាំ
1. Mary Bazil	ប្រសិនបើ Mary រកបាន \$175 ក្នុងមួយសប្តាហ៍ - រាយវានៅទីនេះ:		ប្រសិនបើ Mary រកបាន 20 ដុល្លាររៀងរាល់ 2 សប្តាហ៍ - រាយវានៅទីនេះ:	ប្រសិនបើ Mary ទទួលបាន \$100 រៀងរាល់ខែក្នុងការឧបត្ថម្ភកុមារ - រាយវានៅទីនេះ:	
2. David Waters		ប្រសិនបើ David រកបាន \$233 2 ដងក្នុងមួយខែ - រាយវានៅទីនេះ:		ប្រសិនបើ David ទទួលបាន \$75 ពី SSI រៀងរាល់ខែសូមរាយវានៅទីនេះ:	

សម្រាប់សាលាតែប៉ុណ្ណោះ:

ការបំប្លែងប្រាក់ចំណូលប្រចាំឆ្នាំ: ប្រចាំសប្តាហ៍ x 52, រៀងរាល់ 2 សប្តាហ៍ x 26, ពីរដងក្នុងមួយខែ x 24 ប្រចាំខែ x 12

ប្រាក់ចំណូលសរុប \$: ក្នុងមួយ: <input type="checkbox"/> សប្តាហ៍ <input type="checkbox"/> រៀងរាល់ 2 សប្តាហ៍ <input type="checkbox"/> ពីរដងក្នុងមួយខែ <input type="checkbox"/> ខែ <input type="checkbox"/> ឆ្នាំ ទំហំគ្រួសារ:	រហូតដល់ 100% នៃ FPG ផ្អែកលើ: <input type="checkbox"/> គ្មានផ្ទះសំបែង <input type="checkbox"/> ជនចំណាកស្រុក <input type="checkbox"/> Runaway <input type="checkbox"/> ប្រាក់ចំណូល <input type="checkbox"/> Head Start <input type="checkbox"/> SNAP ឬ RI Works <input type="checkbox"/> កូនចិញ្ចឹម <input type="checkbox"/> ប្រាក់ចំណូលគ្រួសារ	រវាង 100% និង 185% នៃ FPG ផ្អែកលើ: <input type="checkbox"/> ប្រាក់ចំណូលគ្រួសារ	ជាង 185% នៃ FPG ផ្អែកលើ: <input type="checkbox"/> ប្រាក់ចំណូលគ្រួសារ
--	--	--	--

ហត្ថលេខារបស់មន្ត្រីកំណត់ _____ កាលបរិច្ឆេទ _____

ព័ត៌មានដែលបានដាក់នៅលើទម្រង់នេះគឺជាកំណត់ត្រាអប់រំសម្ងាត់ ហើយដូច្នេះត្រូវបានការពារដោយច្បាប់ឯកជនភាពរបស់សហព័ន្ធ និងរដ្ឋដែលពាក់ព័ន្ធទាំងអស់ ដែលទាក់ទងនឹងកំណត់ត្រាអប់រំ រួមទាំង ច្បាប់ស្តីពីសិទ្ធិអប់រំគ្រួសារ និងឯកជនភាពនៃឆ្នាំ 1974 (FERPA) ដោយគ្មានដែនកំណត់ ដែលធ្វើវិសោធនកម្ម (20 USC § 1232g; 34 CFR ផ្នែក 99) ។